



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត

ប្រសាសន៍ ឯកឧត្តម ឌុច សុន សមាជិក គ.ជ.ប
និងជាប្រធានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ

ថ្ងៃសុក្រ ១កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥
ត្រូវនឹងថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ១០:០០ព្រឹក

- ជាបឋមខ្ញុំសូមគោរពគណៈអធិបតី ជាទីគោរព !
- សូមគោរព និងស្វាគមន៍ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាង កញ្ញា តំណាង ក្រុមប្រឹក្សាធម្មនុញ្ញ ព្រឹទ្ធសភា រដ្ឋសភា ក្រសួងមហាផ្ទៃ (អគ្គនាយកដ្ឋានអគ្គសញ្ញាណកម្ម) អគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រសួងព័ត៌មាន
- តំណាងស្ថានទូតជប៉ុន
- តំណាងទីភ្នាក់ JICA
- តំណាងគណបក្សនយោបាយ
- តំណាងសមាគម អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ
- មន្ត្រី គ.ជ.ប ដែលពាក់ព័ន្ធ
- ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ និងអន្តរជាតិ។

ថ្ងៃនេះខ្ញុំមានកិត្តិយសដ៏ខ្ពង់ខ្ពស់ និងមានបីតិសោមនស្សសប្បាយរីករាយជាទីបំផុត ដោយបានចូលរួមដឹកនាំ កិច្ចប្រជុំផ្សព្វផ្សាយពាក់ព័ន្ធនឹងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះ បោះឆ្នោត ឆ្នាំ២០២១ នាវេលាព្រឹកនេះ។ តាងនាមឱ្យ គ.ជ.ប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមថ្លែង អំណរគុណ និងសូមស្វាគមន៍ចំពោះវត្តមានរបស់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាង កញ្ញា ដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនាវេលាព្រឹក នេះ។ ចំពោះប្រធានបទដែលនឹងលើកយកមកផ្សព្វផ្សាយនាពេលនេះមាន ៣ សំខាន់ៗ គឺ៖

- I. **សភាពការណ៍ទូទៅនៃកិច្ចប្រជុំពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះ បោះឆ្នោតតាមឃុំ សង្កាត់**
- II. **លទ្ធផលបណ្តោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត**
- III. **បញ្ហាប្រឈមក្នុងដំណើរការនៃការចុះឈ្មោះបោះឆ្នោត**

មុននឹងឈានចូលដល់ប្រធានបទខាងលើ ខ្ញុំសូមអនុញ្ញាតរំលឹកជូនបន្តិចនូវ គោលដៅ និងកិច្ចដំណើរការងារខ្លះៗរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលទាក់ទងនឹងការ ធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះ ឆ្នាំ២០២១នេះ ។

១. គោលដៅនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត

ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ មានគោលដៅសំខាន់ ដើម្បីធ្វើ បច្ចុប្បន្នភាពបញ្ជីបោះឆ្នោត ដោយ ៖

ក. ចុះឈ្មោះបោះឆ្នោតចំពោះ ៖

- អ្នកដែលទើបគ្រប់អាយុ ១៨ឆ្នាំ គិតដល់ថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ (កើតមុន ឬត្រឹមថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០០៤)
- អ្នកដែលមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុន និង
- អ្នកដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលក្នុងឃុំ សង្កាត់ថ្មី ។

ខ. កែតម្រូវឈ្មោះ ឬ/និងទិន្នន័យក្នុងបញ្ជីបោះឆ្នោត តាមសំណើរបស់សាមីខ្លួន ។

គ. ស្រង់ឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ដោយផ្អែកតាម ឯកសារសំអាងត្រឹមត្រូវ និងច្បាស់លាស់ ចំពោះ ៖

- អ្នកដែលទទួលមរណភាព
- អ្នកដែលត្រូវបានដកហូតជាបណ្តោះអាសន្ននូវសិទ្ធិបោះឆ្នោត
- អ្នកដែលផ្លាស់លំនៅឋាន ឬទីសំណាក់ទៅឃុំ សង្កាត់ផ្សេងៗ ។

២. ដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត

ការរៀបចំការគ្រប់គ្រង និងការប្រព្រឹត្តទៅនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងការផ្តល់សុពលភាពបញ្ជីបោះឆ្នោត ឆ្នាំ២០២១ ត្រូវអនុវត្តដោយអនុលោមទៅតាមបទបញ្ជា និង នីតិវិធីសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំនិងប្រតិទិននៃការពិនិត្យ បញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១។

ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតក្នុងឃុំ សង្កាត់នីមួយៗ មានរយៈពេល ៥០ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី១២ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ និងត្រូវបែងចែកពេលវេលា ដូចខាងក្រោម ៖

- រយៈពេល ១៥ថ្ងៃ ដំបូងចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ ការិយាល័យ ចុះឈ្មោះបោះឆ្នោតត្រូវបើកដំណើរការនៅតាមសាលាឃុំ សង្កាត់
- រយៈពេល ២៥ថ្ងៃបន្ទាប់ គឺចាប់ពីថ្ងៃទី២៧ ខែតុលាដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ ការិយាល័យចុះឈ្មោះបោះឆ្នោត ត្រូវចល័តតាមភូមិមួយចំនួនក្នុងឃុំ សង្កាត់នីមួយៗ
- រយៈពេល ១០ថ្ងៃចុងក្រោយ គឺចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ការិយាល័យចុះឈ្មោះបោះឆ្នោត ត្រូវត្រឡប់មកបើកបម្រើការនៅតាមសាលាឃុំ សង្កាត់វិញ។

៣. ការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោតតាមប្រព័ន្ធកុំព្យូទ័រ

ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ តាមប្រព័ន្ធកុំព្យូទ័រនេះ ជាលើកទី៦ ហើយ បើគិតចាប់តាំងពីឆ្នាំ២០១៦មក។

កម្មវិធីនេះទទួលបានតម្លាភាព ប្រសិទ្ធភាព និងមានផលវិជ្ជមានដូចខាងក្រោម ៖

- ការធានានូវការដៅសម្គាល់អត្តសញ្ញាណរបស់អ្នកបោះឆ្នោត ដែលមានតែមួយគត់ ក្នុងបញ្ជីបោះឆ្នោតតាមរយៈការរក្សាទុកខ្មៅដៃ រូបថត លេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងអត្តលេខរបស់សាមីខ្លួនក្នុងប្រព័ន្ធកុំព្យូទ័រ និងបញ្ជីបោះឆ្នោត
- ធានាថា អ្នកបោះឆ្នោតម្នាក់ៗមានឈ្មោះតែមួយគត់នៅក្នុងបញ្ជីបោះឆ្នោត
- ធានាថា គុណភាពនៃបញ្ជីបោះឆ្នោតមានភាពពេញលេញ ត្រឹមត្រូវ និងបច្ចុប្បន្នភាព
- ងាយស្រួលក្នុងការស្វែងរកឈ្មោះ ទិន្នន័យ និងទីតាំងការិយាល័យរបស់អ្នកបោះឆ្នោតតាមប្រព័ន្ធកុំព្យូទ័រ គេហទំព័រ គ.ជ.ប ឬទូរស័ព្ទដៃ (Mobile App)
- ធ្វើឱ្យកាន់តែមានជំនឿទុកចិត្តលើប្រព័ន្ធបោះឆ្នោត និងលើ គ.ជ.ប។

I. សភាពការណ៍ទូទៅនៃបញ្ជីបោះឆ្នោតតាមប្រព័ន្ធកុំព្យូទ័រ និងការចុះឈ្មោះបោះឆ្នោតតាមប្រព័ន្ធកុំព្យូទ័រ

ឯកសារចូលមកដល់ប្រធានបទយើងវិញ ក្នុងអំឡុងពេលការប្រព្រឹត្តទៅនៃកិច្ចដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ជិតមួយខែកន្លងមកនេះ ក្នុងបរិបទថ្មីដែលត្រូវរស់នៅជាមួយជំងឺកូវីដ-១៩ និងចុងរដូវវស្សាដែលមានភ្លៀងធ្លាក់ជោកជាំគ្រប់ទីកន្លែង បង្កជាទឹកជំនន់នៅតាមឃុំ សង្កាត់មួយចំនួន ព្រមទាំងស្ថានភាព ដែលសម្ភារ បរិក្ខារកុំព្យូទ័រ សម្រាប់បម្រើឱ្យការចុះឈ្មោះបោះឆ្នោតមានសភាពចាស់ផងនោះ គ.ជ.ប កត់សម្គាល់នូវសភាពការណ៍មួយចំនួន និងសូមលើកយកមកជម្រាបជូន ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាង កញ្ញា ប្រជាពលរដ្ឋទាំងអស់ឱ្យបានជ្រាប ដូចតទៅ៖

១. អំពីស្ថានភាពការឆ្លងរាលដាលជំងឺកូវីដ-១៩

ដូចដែលឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា បានជ្រាបហើយថា ដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១ បានប្រព្រឹត្តទៅក្នុងបរិបទ នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ហើយកន្លងមកភូមិសាស្ត្រមួយចំនួននៅតាមរាជធានី ខេត្តនានា ត្រូវបានរដ្ឋបាលមូលដ្ឋានសម្រេចបិទខ្ទប់ ដើម្បីបង្ការ និងកាត់ផ្តាច់ការចម្លងរីករាលដាលនៃជំងឺកូវីដ-១៩ រួមផ្សំនឹងករណីដែលមន្ត្រីបោះឆ្នោត ទាំងនៅថ្នាក់ជាតិ រហូតដល់ក្រុមចុះឈ្មោះបោះឆ្នោត បានរកឃើញថាមានវិជ្ជមានជំងឺកូវីដ-១៩ ជាបន្តបន្ទាប់ ពិតជាបានធ្វើឱ្យប៉ះពាល់ដល់ដំណើរការចុះឈ្មោះបោះឆ្នោត ប៉ុន្តែតាមរយៈការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំ គ.ជ.ប បានចាត់វិធានការដោះស្រាយដោយធ្វើការតែងតាំងផ្លាស់ប្តូរសមាសភាពក្រុមចុះឈ្មោះបោះឆ្នោត និងរៀបចំការបណ្តុះបណ្តាលពួកគាត់ភ្លាមៗដើម្បីឱ្យបន្តការងារចុះឈ្មោះបោះឆ្នោត នៅតាមការិយាល័យចុះឈ្មោះបោះឆ្នោតក្នុងឃុំ សង្កាត់ ឱ្យប្រព្រឹត្តទៅជាប្រក្រតី តាមប្រតិទិន និងផែនការដែលបានកំណត់។

២. អំពីស្ថានភាពទឹកជំនន់

ដោយសារការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ប្រព្រឹត្តទៅក្នុង រដូវវស្សា ដែលមានភ្លៀងធ្លាក់ស្ទើររៀងរាល់ថ្ងៃ បានបង្កឱ្យមានការជន់លិចនៅតំបន់មួយចំនួន ក្នុងរាជធានី ខេត្ត ដែលតម្រូវឱ្យក្រុមចុះឈ្មោះបោះឆ្នោត ត្រូវចល័តការិយាល័យចុះឈ្មោះបោះឆ្នោត ទៅទីតាំងដែលមានសុវត្ថិភាព ហើយស្ថានភាពទឹកជំនន់នេះក៏បានបង្កការលំបាកដល់ប្រជាពលរដ្ឋ ក្នុងតំបន់នោះក្នុងការអញ្ជើញទៅចុះឈ្មោះបោះឆ្នោតផងដែរ។

៣. អំពីស្ថានភាពសម្ភារ បរិក្ខារ បម្រើឱ្យការចុះឈ្មោះបោះឆ្នោត

ស្ថានភាពសម្ភារ បរិក្ខារកុំព្យូទ័រ មានដំណើរការអាក់អន់អូលបណ្តាលមកពីសម្ភារទាំងនោះ មានសភាពចាស់ ព្រោះបានប្រើប្រាស់យូរឆ្នាំ ជាហេតុនាំឱ្យក្រុមចុះឈ្មោះបោះឆ្នោតមានការលំបាក ក្នុងការប្រតិបត្តិការងារ មានជាអាទិ៍៖

- សម្ភារ បរិក្ខារចុះឈ្មោះនៅតាមឃុំ សង្កាត់មួយចំនួនមានសភាពចាស់ គុណភាពប្រើប្រាស់ មានការថយចុះ ជាហេតុនាំឱ្យសម្ភារ បរិក្ខារកុំព្យូទ័រមួយចំនួន ខូចលែងដំណើរការជាហូរហែ
- សម្ភារខ្លះ ដំណើរការអាក់អន់ ភ្ជាប់ឧបករណ៍ម្តងស្គាល់ ម្តងមិនស្គាល់ តម្រូវឱ្យធ្វើការ Restart កុំព្យូទ័រជាច្រើនលើកច្រើនសា ទើបអាចដំណើរការឡើងវិញបាន។

៤. អំពីសភាពការណ៍សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ

សភាពការណ៍សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ក្នុងដំណើរការពិនិត្យបញ្ជី- ឈ្មោះ និងចុះឈ្មោះបោះឆ្នោតទូទាំងប្រទេស ប្រព្រឹត្តទៅបានល្អប្រសើរ និងបានអនុវត្តនូវវិធានការ សុខាភិបាលនានា ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលពីជំងឺកូវីដ-១៩ ជាពិសេសប្រកាន់ ខ្ជាប់នូវវិធានការ ៣កុំ ៣ការពារ ជាប់ជានិច្ច។

ជាទូទៅសភាពការណ៍សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ មានសភាពស្ងប់ស្ងាត់ គ្មាន អំពើហិង្សា និងគ្មានការគំរាមកំហែង គឺពុំមានហេតុការណ៍អ្វីកើតឡើងគួរឱ្យកត់សម្គាល់នោះទេ។

៥. អំពីភ្នាក់ងារគណបក្សនយោបាយ និងអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ

(គិតត្រឹមថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១)

បន្ទាប់ពីបានទទួលរបាយការណ៍ពីលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត ទាំង២៥ នាយកដ្ឋានសេវាកម្មច្បាប់ និងវិវាទកម្ម បានបូកសរុបចំនួនភ្នាក់ងារគណបក្សនយោបាយ ជាបណ្តោះអាសន្ន ចូលរួមសង្កេតការណ៍ក្នុងដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះ បោះឆ្នោតតាមឃុំ សង្កាត់ នាឆ្នាំ២០២១ ដែលក្រុមប្រឹក្សាឃុំ សង្កាត់ ទទួលបានសរុបមាន ចំនួន ៥,០៥៥នាក់ (ស្រី ចំនួន ១,២៦០ នាក់) ដែលអញ្ជើញមកពីគណបក្ស ចំនួន ៨ រួមមាន គណបក្ស ប្រជាជនកម្ពុជា គណបក្សខ្មែររួបរួមជាតិ គណបក្សខ្មែរស្រឡាញ់ជាតិ គណបក្សសំបុកឃុំសង្កម ប្រជាធិបតេយ្យ គណបក្សខ្មែរតែមួយ គណបក្សយុវជនកម្ពុជា គណបក្សហ៊ុនស៊ីនប៊ុច និងគណបក្ស ប្រជាធិបតេយ្យមូលដ្ឋាន។ ក្រៅពីនេះ គ.ជ.ប សម្រេចទទួលស្គាល់ជាផ្លូវការ អ្នកសង្កេតការណ៍ជាតិ

សរុបចំនួន ៣,៨៦០ នាក់ (ស្រីចំនួន ១,៣៦៨ នាក់) ចូលរួមសង្កេតការណ៍ផងដែរ មកពី ១៤ សមាគម និងអង្គការ។

៦. អ្នកសារព័ត៌មានជាតិ

គិតត្រឹមថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ គ.ជ.ប បានចេញប័ណ្ណសម្គាល់ខ្លួនជូនអ្នកសារព័ត៌មានជាតិ សរុបចំនួន ១៥២ នាក់ (ស្រី ចំនួន ១៧ នាក់) មកពី ២៦ អង្គការ ដែលបានដាក់ពាក្យសុំចុះឈ្មោះអ្នកសារព័ត៌មាន សម្រាប់យកព័ត៌មានអំពីដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១។

- សូមបញ្ជាក់ថា ការទទួលពាក្យសុំចុះឈ្មោះជាអ្នកសារព័ត៌មានជាតិ ចាប់ពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ ដល់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២
- ការទទួលពាក្យសុំចុះឈ្មោះជាអ្នកសារព័ត៌មានអន្តរជាតិ ចាប់ពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ ដល់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២។

៧. អំពីការដាក់ ការទទួល និងការដោះស្រាយបណ្តឹងក្នុងដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត

គិតត្រឹមថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ នៅថ្នាក់ក្រុមប្រឹក្សាឃុំ សង្កាត់ និងថ្នាក់ គ.ជ.ប ពុំទទួលបានពាក្យបណ្តឹងណាមួយឡើយ។

II. លទ្ធផលបណ្តោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត (គិតត្រឹមថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ ត្រឹមម៉ោង ១៨:០០)

ផ្អែកតាមស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មាន និងការកំណត់ចំនួន និងទីតាំងការិយាល័យបោះឆ្នោតសម្រាប់អនុវត្តផែនការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ដែល គ.ជ.ប បានទទួលពីគ្រប់ឃុំ សង្កាត់ទូទាំងប្រទេស តាមរយៈលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំ ការបោះឆ្នោតទាំង២៥ ឃើញថា ៖

- ប្រជាពលរដ្ឋមានអាយុ ១៨ឆ្នាំឡើង មានចំនួន ១០,៤៦៧,៩៦១ នាក់ ក្នុងនោះស្រីមានចំនួន ៥,៤៥៩,២៤១ នាក់
- ការិយាល័យបោះឆ្នោត ឆ្នាំ២០២១ មានចំនួន ២៣,៦១១ ការិយាល័យ និង
- ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មាន ដែលត្រូវចុះឈ្មោះថ្មី មានចំនួន ១,៦៣៥,៩៩០ នាក់ ក្នុងដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់ ចាប់ពីថ្ងៃទី១២ ខែតុលា ដល់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ ទទួលបានលទ្ធផលបណ្តោះអាសន្ន ដូចខាងក្រោម ៖
- ប្រជាពលរដ្ឋដែលបានអញ្ជើញមកចុះឈ្មោះបោះឆ្នោតថ្មីសរុប មានចំនួន ២៦២,៥៨៥ នាក់
- អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតសរុប មានចំនួន ១២៩,១៩៨ នាក់
- អ្នកដែលបានកែតម្រូវទិន្នន័យសរុប មានចំនួន ៩១,៨៩៣ នាក់
- អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មីសរុប មានចំនួន ៧៨,១៥៩ នាក់
- សរុបអ្នកមានឈ្មោះបណ្តោះអាសន្នក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០២១ មានចំនួន ៩,០៤៣,៥១៧ នាក់ (ស្រីមានចំនួន ៤,៨២២,៦៥០ នាក់) ស្មើនឹង ៨៦.៣៩ ភាគរយ។

III. បញ្ហាប្រឈមក្នុងដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត

១. បញ្ហាប្រឈម

ដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១ នេះ គឺជាឆ្នាំទី៦ ហើយ ដែល គ.ជ.ប ធ្វើការជាមួយប្រព័ន្ធបច្ចេកវិទ្យា ហើយដំណើរការនេះ ក៏ប្រព្រឹត្តទៅក្នុងរដ្ឋវេស្សា និង អំឡុងពេលមានជំងឺកូវីដ-១៩ ផងដែរ។ យើងសង្កេតឃើញថា មានបញ្ហាមួយចំនួន កើតមានឡើង មានដូចជា៖

- ឃុំ សង្កាត់មួយចំនួន ទទួលនូវជំនន់ទឹកភ្លៀង និងភូមិមួយចំនួនធំមានភ្លៀងធ្លាក់ខ្លាំង និងមធ្យមទៅតាមតំបន់
- ចំពោះខេត្តដែលនៅតាមដងទន្លេ ជួបនូវបញ្ហាគ្រោះទឹកជំនន់ នាំឱ្យភូមិ ឃុំមួយចំនួន ប្រជាពលរដ្ឋជាប់រល់ចល័តស្វែងរកទីទួលសុវត្ថិភាព
- ចំណែកឯទីជនបទខ្លះទៀតផ្លូវអិល ទឹកលិចផ្លូវ ទឹកទន្លេ សមុទ្ររលកធំៗ ជាហេតុ នាំឱ្យប្រជាពលរដ្ឋមានការលំបាកក្នុងការធ្វើដំណើរមកពិនិត្យបញ្ជីឈ្មោះ និងការ ចុះឈ្មោះបោះឆ្នោត
- ខេត្តខ្លះទៀតនៅតាមព្រំដែនកម្ពុជា-ថៃ ស្ថានភាពជំងឺកូវីដ-១៩ មានសភាពធ្ងន់ធ្ងរ និងរងផលប៉ះពាល់ដោយទឹកភ្លៀង រហូតដល់ជន់លិចភូមិ ឃុំខ្លះផងដែរ
- ឃុំ សង្កាត់ខ្លះខ្វះខាតអគ្គិសនីសម្រាប់ប្រើប្រាស់
- តំបន់មួយចំនួន ពុំមានសេវាអ៊ីនធឺណិតប្រើប្រាស់គ្រប់គ្រាន់ក្នុងការបញ្ជូនទិន្នន័យ មក គ.ជ.ប
- ឃុំ សង្កាត់មួយចំនួន មិនសូវមានប្រជាពលរដ្ឋអញ្ជើញមកចុះឈ្មោះ ដោយសាររល់ បំពេញការងារជាមួយនឹងភ្លៀងធ្លាក់ច្រើន ផ្លូវពិបាកធ្វើដំណើរ និងស្ថិតនៅតំបន់ព្រៃភ្នំ ជាដើម
- ប្រជាពលរដ្ឋខ្លះ ត្រូវសម្រាកព្យាបាលជំងឺកូវីដ-១៩ និងខ្លះទៀតជាប់ចត្តាឡីស័ក
- ប្រជាពលរដ្ឋមិនហ៊ានអញ្ជើញទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩
- ការកុំព្យូទ័រនៅឃុំ សង្កាត់មួយចំនួន ជាការថ្មី ដូចនេះការយល់ដឹងអំពីនីតិវិធី ប្រើប្រាស់កម្មវិធីចុះឈ្មោះបោះឆ្នោតនៅមានកម្រិត ជាហេតុធ្វើឱ្យមានកំហុស បច្ចេកទេសមួយចំនួន ក្នុងដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះ បោះឆ្នោតឆ្នាំ២០២១នេះ
- ក្រុមចុះឈ្មោះបោះឆ្នោតពិបាកក្នុងការចល័តការិយាល័យចុះឈ្មោះតាមភូមិ ដោយសារមានភ្លៀងធ្លាក់ច្រើន និងផ្លូវពិបាកធ្វើដំណើរ ជាពិសេសនៅតំបន់ដាច់ស្រយាល ផ្លូវឆ្ងាយមានការខូចខាតច្រើន និងគ្មានសេវាអ៊ីនធឺណិតគ្រប់គ្រាន់ ក្នុងការបញ្ជូន ទិន្នន័យមក គ.ជ.ប

- ឃុំ សង្កាត់ខ្លះទៀត ម៉ាស៊ីនកុំព្យូទ័រ សម្ភារ បរិក្ខារអេឡិចត្រូនិក និងឧបករណ៍បច្ចេកទេស មួយចំនួនមានសភាពចាស់ មិនកាន់ភ្លើង ខ្លះខូចនាំឱ្យមានការបញ្ហាដល់ដំណើរការចុះឈ្មោះបោះឆ្នោត
- ខេត្តមួយចំនួនត្រូវបានរដ្ឋបាលខេត្តធ្វើការរាំងខ្ទប់ភូមិ ឃុំ សង្កាត់ ដែលជាតំបន់មានការរីករាលដាលនៃជំងឺកូវីដ-១៩ ជាហេតុធ្វើឱ្យប្រជាពលរដ្ឋមួយចំនួនមានការស្ទាក់ស្ទើរក្នុងការចេញទៅពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតដោយខ្លាចឆ្លងជំងឺកូវីដ-១៩។

ទោះជាយ៉ាងណា បើទោះបីជាមានបញ្ហាអាកាសធាតុ និងបញ្ហាប្រឈមមួយចំនួនទៀត ដូចបានលើកឡើងខាងលើក៏ពិតមែន ប៉ុន្តែដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១ បានប្រព្រឹត្តទៅជាធម្មតា ដោយមានការសហការយ៉ាងស្និតស្នម រវាងអ្នកបច្ចេកទេសថ្នាក់ជាតិ លេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត ក្រុមប្រឹក្សាឃុំ សង្កាត់ និងក្រុមចុះឈ្មោះបោះឆ្នោត ដើម្បីដោះស្រាយបញ្ហាបច្ចេកទេសផ្សេងៗបានទាន់ពេលវេលាដូចខាងក្រោម ៖

២. ដំណោះស្រាយ

២.១. ការពិនិត្យឈ្មោះ និងទិន្នន័យ តាមប្រព័ន្ធបច្ចេកវិទ្យាអេឡិចត្រូនិក

ក្នុងបរិបទកូវីដ-១៩ នេះ និងដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ កុំឱ្យពិបាកក្នុងការធ្វើដំណើរទៅពិនិត្យឈ្មោះ នៅតាមឃុំ សង្កាត់ គ.ជ.ប បានបង្កើតឡើងនូវ គេហទំព័រ គ.ជ.ប ដែលមានឈ្មោះ www.voterlist.nec.gov.kh និងAPP ទូរស័ព្ទដៃ ដែលមានឈ្មោះ Voterlist KH។ ហេតុដូច្នេះនេះ ប្រជាពលរដ្ឋអាចពិនិត្យ ព័ត៌មាន ដោយគ្រាន់តែចូលគេហទំព័រ ឬ ដោយទូរស័ព្ទ APP ដែលមានទាំងក្នុង IOS និង Android ជាការស្រេច។ លើសពីនេះ គ.ជ.ប ក៏បានគិតដល់ប្រជាពលរដ្ឋ ដែលមិនទាន់ចេះប្រើបច្ចេកវិទ្យាទំនើបនេះ ដោយ គ.ជ.ប បានសហការណ៍ជាមួយ មេឃុំចៅសង្កាត់ក្នុងការចែកជូនលិខិតអញ្ជើញអ្នកចុះឈ្មោះបោះឆ្នោត ដោយមានលិខិតអញ្ជើញនេះ ប្រជាពលរដ្ឋអាចដឹងថាឈ្មោះ ឬទិន្នន័យរបស់ពួកគាត់ត្រឹមត្រូវ ឬមិនត្រឹមត្រូវ និងដឹងកាលបរិច្ឆេទ អំពីដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត។

២.២. ការចែកលិខិតអញ្ជើញអ្នកចុះឈ្មោះបោះឆ្នោត

កន្លងមក គ.ជ.ប បានអនុវត្តការចែកលិខិតអញ្ជើញអ្នកចុះឈ្មោះបោះឆ្នោតជូនប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២០ ចំនួន ៨,៨៣១,៩៧១នាក់ ក្នុងចំណោម ១៦៤៦ឃុំ សង្កាត់ បានចំនួន ៨,១២៩,៨២២ សន្លឹក គិតជាភាគរយស្មើនឹង ៩២.០៥% គិតចាប់តាំងពីថ្ងៃទី១២ ខែកញ្ញា ដល់ថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២១។ ក្នុងករណីដែលប្រជាពលរដ្ឋមិនទាន់បានទទួលនូវលិខិតអញ្ជើញ ដើម្បីទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត លោកអាចទៅយកដោយផ្ទាល់នៅសាលាឃុំ សង្កាត់ ដែលបានរក្សាទុកនៅទីនោះរហូតដល់ថ្ងៃបញ្ចប់នៃការចុះឈ្មោះបោះឆ្នោត គឺរហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។ ការចែកលិខិតអញ្ជើញនេះក្នុងគោលបំណងផ្តល់ព័ត៌មានដល់អ្នកបោះឆ្នោត ដែលបានប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរប្រភេទចាស់

(អ្នកដែលគ្មានអត្តសញ្ញាណប័ណ្ណប្រភេទថ្មីមានចំនួន ២២០,៩៦៤ នាក់) និងអ្នកប្រើប្រាស់លិខិតបញ្ជាក់អត្តសញ្ញាណក្នុងការចុះឈ្មោះបោះឆ្នោតកន្លងមក ដើម្បីមកពិនិត្យផ្ទៀងផ្ទាត់ និងមកធ្វើបច្ចុប្បន្នភាពទិន្នន័យក្នុងបញ្ជីបោះឆ្នោត តាមអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរប្រភេទថ្មី ជាមួយក្រុមចុះឈ្មោះបោះឆ្នោតក្នុងអំឡុងពេលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត។

ក្នុងអំឡុងពេលរក្សាលិខិតអញ្ជើញអ្នកចុះឈ្មោះបោះឆ្នោតនៅឃុំ សង្កាត់ រហូតមកដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ ប្រជាពលរដ្ឋបានអញ្ជើញទៅយកលិខិតអញ្ជើញ ដែលចែកនៅសាលាឃុំ សង្កាត់ នោះ សរុបមានចំនួន ៧៥,៩១០ សន្លឹក។ ដូច្នោះ ចំនួនលិខិតអញ្ជើញចែក សរុបមានចំនួន ៨,២០៥,៧៣២ សន្លឹក គិតជាភាគរយស្មើនឹង ៩២.៩១%។

២.៣. ដំណោះស្រាយផ្សេងៗ

គ.ជ.ប បានប្តូរការិយាល័យចុះឈ្មោះបោះឆ្នោត ដោយសារទឹកជំនន់ ហើយការិយាល័យចុះឈ្មោះបោះឆ្នោតថ្មីនោះ យើងនៅតែបង្កលក្ខណៈងាយស្រួលជូនដល់ប្រជាពលរដ្ឋអញ្ជើញទៅចុះឈ្មោះ ហើយយើងក៏បានចល័តការិយាល័យតាមលទ្ធភាព និងស្ថានភាពជាក់ស្តែង ដើម្បីដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋក្នុងការអញ្ជើញទៅចុះឈ្មោះ។

គ.ជ.ប បានដោះស្រាយទាន់ពេលវេលា ចំពោះការប្តូរក្រុមចុះឈ្មោះបោះឆ្នោត នៅពេលដែលពួកគាត់ឆ្លងជំងឺកូវីដ-១៩។ ដំណោះស្រាយទាំងនេះប្រកបទៅបាន ក៏ដោយសារយើងបានត្រៀម និងគិតទុកជាមុនតាំងពីដំបូង។ គ.ជ.ប បានចូលរួមសកម្មខ្លាំងក្លាក្នុងការបង្ការ និងក្រើនរំលឹកអំពីបញ្ហាជំងឺកូវីដ-១៩ ជាអាទិភាព។

ពិនិត្យជារួមដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ រយៈពេលជាង ២០ថ្ងៃកន្លងទៅ នៅតាមឃុំ សង្កាត់ទូទាំងប្រទេស បានប្រព្រឹត្តទៅដោយរលូនល្អក្នុងបរិយាកាសស្ងប់ស្ងាត់ គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែងណាមួយកើតឡើងទេ។

ខ្ញុំសូមបញ្ចប់ប្រធានបទអំពីសភាពការណ៍ទូទៅ ជុំវិញដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតលទ្ធផលបណ្តោះអាសន្ន នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះ និងបញ្ហាប្រឈមត្រឹមប៉ុណ្ណោះ ទុកឱកាសជូនអង្គប្រជុំបើមានចម្ងល់អ្វីសូមមេត្តាលើកឡើង។

.....(សំណួររបស់ភាគីពាក់ព័ន្ធ).....

តាងនាម គ.ជ.ប ខ្ញុំសូមអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់រួមមាន គណបក្សនយោបាយសមាគម អង្គការមិនមែនរដ្ឋាភិបាល អង្គការសារព័ត៌មាននានា និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់មេត្តាជួយផ្សព្វផ្សាយ ខ្លឹមសារនៃសេចក្តីអំពាវនាវនេះ ជូនប្រជាពលរដ្ឋខ្មែរ ឱ្យបានជ្រួតជ្រាប និងជួយជម្រុញឱ្យប្រជាពលរដ្ឋទៅពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឱ្យបានគ្រប់ៗគ្នា និងទាន់ពេលវេលា។

ដើម្បីធានាឱ្យដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ នេះប្រព្រឹត្តទៅល្អប្រកបដោយសន្តិសុខ សុវត្ថិភាព និងជៀសផុតពីជំងឺកូវីដ-១៩ សូមបងប្អូនប្រជាពលរដ្ឋ ភាគីពាក់ព័ន្ធ និងមន្ត្រីបោះឆ្នោតគ្រប់លំដាប់ថ្នាក់ដែលចូលរួមក្នុងដំណើរការនេះ យក

ចិត្តទុកដាក់អនុវត្តឱ្យបានម៉ឺងម៉ាត់ តាមវិធានការរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលក្នុង
ការងារ បង្ការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សង្ឃឹមជឿជាក់យ៉ាងមុតមាំថា បងប្អូនប្រជាពល-
រដ្ឋខ្មែរ និងភាគីពាក់ព័ន្ធទាំងអស់នឹងចូលរួមសហការ តាមការអំពាវនាវនេះក្នុងស្មារតីទទួលខុស
ត្រូវខ្ពស់ដោយគោរពតាមច្បាប់ជាធរមាន ដើម្បីឱ្យដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះ
បោះឆ្នោត ឆ្នាំ២០២១ ប្រព្រឹត្តទៅដោយរលូន និងធានាបាននូវសិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋ
គ្រប់ៗគ្នា។

ជាថ្មីម្តងទៀត ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការយកចិត្តទុកដាក់ស្តាប់
របស់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាង កញ្ញា ក្នុងកិច្ចប្រជុំផ្សព្វផ្សាយនា
ពេលនេះ។

ខ្ញុំសូមប្រសិទ្ធពរជ័យ បរវស្សស្តី សិរីមង្គល វិបុលសុខ មហាប្រសើរ ចូលមានដល់ ឯកឧត្តម
លោកជំទាវ អស់លោក លោកស្រី អ្នកនាង កញ្ញា ទាំងអស់ គ្រប់ទិវាភ្នំ កុំបីអាក់ខានឡើយ
ជាពិសេសសូមឱ្យជៀសផុតពីការឆ្លងជំងឺកូវីដ-១៩ ដ៏កាចសាហាវគ្រប់ៗគ្នា។

សូមអរគុណ!